



អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
Kampuchea Action to Promote Education (KAPE)

សេចក្តីជូនដំណឹងស្តីពី

**ការអញ្ជើញចូលរួមដេញថ្លៃការជួសជុលបន្ទប់ទៀន និងជួសជុលបន្ទប់ទឹកអនាម័យ សម្រាប់
គម្រោង សម្ព័ន្ធភាពដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនិងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម
នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ខេត្ត កំពត
ក្រោមជំនួយថវិកាពីអង្គការ អេស អេ លេកស្យូល កម្ពុជា**

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកម៉ៅការសាងសង់ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង សម្ព័ន្ធភាពដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនិងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេត្តកំពត) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន ឬអ្នកម៉ៅការ ជួសជុលបន្ទប់ទៀន និងជួសជុលបន្ទប់ទឹកអនាម័យ នៅតាមសាលាបឋមសិក្សា ចំនួន៖ ០៩សាលា និងអនុវិទ្យាល័យ ចំនួន៖ ០២សាលារៀន ជាសាលារៀនគោលដៅរបស់គម្រោងស្ថិតនៅក្នុងស្រុក ទឹកឈូ និងស្រុក កំពង់ត្រាច ខេត្ត កំពត។

ក្រុមហ៊ុន និងអ្នកម៉ៅការសាងសង់ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដើម្បីដាក់ឯកសារដែលពាក់ព័ន្ធក្នុងការចូលរួមដេញថ្លៃតាមអាសយដ្ឋាន (Email) ដែលបានជូនភ្ជាប់ខាងក្រោម ឬទាក់ទងមកការិយាល័យរបស់អង្គការ ខេប ដែលមានអាសយដ្ឋាននៅអាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវែង, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៥:០០នាទីល្ងាចជាក់ហិត។

- ចូលរួមតម្រង់ទិសទៅតាមរយៈអនឡាញ (Zoom Meet) នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទីព្រឹក។ ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនមកការិយាល័យអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋាននៅអាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវែង, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩:០០នាទី ព្រឹកជាក់ហិត។
- ការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹកជាក់ហិតដោយខានមិនបាន។

បញ្ជាក់៖

- អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវបំពេញនៅក្នុងភាពងាយស្រួលស្មោះត្រង់ និងតម្លៃពលកម្មដែលគិតពន្ធសេវាកម្ម១៥% ផងដែរ។
- អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវបំពេញបែបបទដាក់ពាក្យដេញថ្លៃតាមទម្រង់ដូចបានជូនភ្ជាប់ក្រោយពេលតម្រង់ទិសរួច បន្ទាប់មកដាក់ចូលស្រោមសំបុត្របិទជិត ដោយមានចុះហត្ថលេខា ឬបោះត្រា នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរបស់ អង្គការ ខេប (ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និង វិក្រិតការ ខេត្ត កំពង់ចាម) អាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវែង, ស្រុក កំពង់ចាម, ខេត្ត កំពង់ចាម ឱ្យបានមុនថ្ងៃកំណត់។

- អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវមកចូលរួមបើកកញ្ចប់ការដេញថ្លៃឱ្យទាន់ពេលវេលាតាមកាលបរិច្ឆេទខាងលើ ប្រសិនបើចូលរួមមិនទាន់ពេលវេលា ឬក៏អវត្តមាន (រយៈពេល ១៥នាទី) ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន ឬអ្នកម៉ៅការនោះ ត្រូវបានចាត់ទុកជាអាសាបង់។
- យើងខ្ញុំសូមរក្សាសិទ្ធិផ្លាស់ប្តូរកាលបរិច្ឆេទបើកសម្រង់តម្លៃបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុនដែលបានធ្វើឯកសារដេញថ្លៃមក។

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប)

អាសយដ្ឋាន ៖ សាលាគុកោសល្យ និង វិក្រិតការ ខេត្ត កំពង់ចាម) អាគារលេខ៖ ៤០៥ ភូមិទី៦ សង្កាត់ វាលវែង ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។

ឈ្មោះ ៖ ឈួន សារ៉ាន ប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរសព្ទ ៖ ០១២ ៧៥២ ៥៥៣ ឬ ០៩៦ ៤៦៤ ៧៧៧៧ ឬ ០៩៧ ៦៩៨ ៨៤៨៤

អ៊ីមែល ៖ saran@kapekh.org

ចម្លងជូន ៖ vanna@kapekh.org, sambath@kapekh.org, kimhun@kapekh.org,
sovanthy@kapekh.org, veasna@kapekh.org, roeun.ngeth@kapekh.org

Makara@kapekh.org

ថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
កំពង់ចាម, ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា



នាយករូបតិបត្តិ

(Handwritten signature in blue ink)
សេរី វណ្ណា